

រដ្ឋបាលពិការភាពខាង  
ការលូតលាស់

មគ្គុទ្ទេសក៍សិទ្ធិទទួល  
និងសេវាកម្ម



Washington State  
Department of Social  
& Health Services

Transforming lives

# មាតិកា

និយមន័យនៃពិការភាពខាងការលូតលាស់  
របស់រដ្ឋវ៉ាស៊ីនតោន ..... 1

សិទ្ធិទទួល ..... 2 - 5

ជម្រើសជំហានសហគមន៍..... 6

ការលះបង់ DDA..... 9

ទិដ្ឋភាពទូទៅសេវាកម្មលះបង់..... 13



# តើនិយមន័យនៃពិការភាពការលូតលាស់របស់រដ្ឋវាស៊ីនតោន គឺជាអ្វី?

## ពិការភាពត្រូវតែ ៖

- ដើមកំណើតមុនពេលបុគ្គលនេរាឈានដល់អាយុដប់ប្រាំបីឆ្នាំ
- បន្ត ឬរំពឹងថាបន្តដោយគ្មានកំណត់ និង
- បង្កើតជាដែនកំណត់ដ៏ច្រើនចំពោះបុគ្គលនោះ។

## ពិការភាពខាងការលូតលាស់គឺ

### ពិការភាពសន្មតថា ៖

- ពិការភាពខាងបញ្ញា
- ពិការខួរក្បាល
- ស្តុន៍
- ខុសប្រក្រតី ឬ
- ប្រព័ន្ធប្រសាទផ្សេងទៀត ឬដំឡើងផ្សេងទៀតដូចយ៉ាងខ្លាំងនឹងពិការភាពខាងបញ្ញា ឬដែលទាមទារការគាំទ្រស្រដៀងនឹងអ្នកមានពិការភាពខាងបញ្ញា។

មានលក្ខន្តិកៈសម្រាប់សិទ្ធិទទួល DDA។

# ដំណើរការការបញ្ចប់សិទ្ធិទទួលមូលដ្ឋាន

## 1. បេក្ខជន ឬតំណាងស្របច្បាប់ដាក់ស្នើរសុំសេវា និងភស្តុតាងដែលបានតម្រូវសម្រាប់ មាតិកាពាក្យសុំការបញ្ចប់ ៖

- ស្នើសុំការបញ្ចប់សិទ្ធិទទួល DDA (14-151)
- ការយល់ព្រម (14-012)
- សេចក្តីជូនដំណឹងពីការអនុវត្តកិច្ចសន្យាសម្រាប់ព័ត៌មានសម្ងាត់របស់អតិថិជន (03-387)
- លក្ខខណ្ឌដែលអាចទទួលបានដាក់លាក់ចំពោះអាយុ និងប្រភេទភស្តុតាង (14-459)

## 2. អ្នកគ្រប់គ្រងធនធានករណី DDA វាយតម្លៃភស្តុតាង

- ភស្តុតាងការចាប់ផ្តើមពិការភាពមុនអាយុ 18 ឆ្នាំ
- ភស្តុតាងនៃលក្ខខណ្ឌដែលមានគុណវុឌ្ឍិ
- ភស្តុតាងដែលកំណត់សំខាន់

## 3. ការជូនដំណឹងពីការសម្រេចចិត្តត្រូវបានផ្ញើដល់បេក្ខជន និងអ្នកតំណាង

## តើការពិចារណាចំណាយពេលយូរប៉ុណ្ណា?

- DDA មានពេល 30 ថ្ងៃ ពីការទទួលបានចំណែកនៃឯកសារដែលបានស្នើចុងក្រោយ មុនពេលធ្វើការបញ្ចប់។
- ប្រសិនបើ DDA មានព័ត៌មានមិនគ្រប់គ្រាន់ដើម្បីបញ្ចប់អ្នកទទួលបាន ហើយមិនបានទទួល ឯកសារដែលបានស្នើទាំងអស់ DDA អាចបដិសេធសិទ្ធិទទួលរបស់អ្នកបន្ទាប់ 90 ថ្ងៃ ពីកាលបរិច្ឆេទដាក់ពាក្យ។

## ឯកសារដែលបានទាមទារ

- ការធ្វើរោគវិនិច្ឆ័យនៃលក្ខខណ្ឌដែលមានគុណវុឌ្ឍិ ដែលមិនរំពឹងថានឹងមានភាពប្រសើរ ឬបាត់ទៅវិញ។
- ភស្តុតាងដែលបញ្ជាក់ពីស្ថានភាពមុនអាយុ 18 ឆ្នាំ ឬអាយុផ្សេងដូចបានបញ្ជាក់ក្នុងលក្ខណៈវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យ។
- ភស្តុតាងនៃដែនកំណត់សំខាន់
  - ពិន្ទុ IQ
  - តម្រូវការជំនួយរាងកាយ
  - ពិន្ទុតេស្តមុខងារអាចផ្លាស់ប្តូរបាន



## ការផុតកំណត់ និងការត្រួតពិនិត្យ

សិទ្ធិទទួលបានផុតកំណត់ ៖

- ថ្ងៃកំណើតទី 4
- ថ្ងៃកំណើតទី 10 ប្រសិនបើសិទ្ធិទទួលបានក្រោមការលូតលាស់យឺតយ៉ាវ។

## ការត្រួតពិនិត្យ

- នេអាយុ 19 ឆ្នាំការបញ្ចប់ចុងក្រោយ មុនពេលមានអាយុ 16 ឆ្នាំ
- នេអាយុដែលមានភស្តុតាងមិនគ្រប់គ្រាន់ ព័ត៌មានខុស ឬក្លែងបន្លំ។
- ថ្ងៃកំណើតទី 20 ប្រសិនបើការបញ្ចប់សិទ្ធិទទួលបានបច្ចុប្បន្នពីដៃករណីភស្តុតាងនៃការពន្យារពេលសិក្សាក្នុងការអាន និងគណិតវិទ្យាទូទៅ។

## ការបញ្ចប់

- ប្រសិនបើអ្នកលែងជាពលរដ្ឋវ៉ាស៊ីនតោន
- ប្រសិនបើអ្នកស្នើសុំវា



## ការស្នើសុំសេវាកម្ម

នៅពេលដែលអ្នកជា DDA មានសិទ្ធិទទួល អ្នកអាចស្នើសុំសេវាកម្មដោយ ៖

- ធ្វើការស្នើសុំសេវាកម្ម និងព័ត៌មាននៅលើគេហទំព័រ DDA ៖  
[dshs.wa.gov/dda/service-and-information-request](https://dshs.wa.gov/dda/service-and-information-request)
- ទាក់ទងការិយាល័យ DDA ក្នុងតំបន់របស់អ្នក

ទាក់ទងការិយាល័យ  
DDA ក្នុងតំបន់របស់អ្នក  
ឬចូលទៅគេហទំព័រ  
DDA ដើម្បីស្នើសុំ  
សេវាកម្ម។



# ជម្រើសដំបូងសហគមន៍ (CFC) ៖ កម្មវិធីទទួលសិទ្ធិ

អ្នកមានសិទ្ធិទទួល ប្រសិនបើអ្នក ៖

- មានសិទ្ធិទទួល Medicaid ហើយ
- មានសិទ្ធិទទួលជាងមុខងាររដ្ឋបានកំណត់ដោយការវាយតម្លៃ DDA CARE

## សេវាកម្ម CFC

- **ការថែទាំផ្ទាល់ខ្លួន** ផ្តល់ជំនួយនូវកិច្ចការរៀនរាល់ថ្ងៃ ដូចជាការដឹកទឹក ការស្លៀកពាក់ ឬ ការគ្រប់គ្រងវេជ្ជសាស្ត្ររបស់អ្នក។ ប្រសិនបើអ្នកមានសិទ្ធិ អ្នកអាចជ្រើសរើសអ្នកថែទាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ DSHS ចំណាយលើការពិនិត្យសារវត្តា និងការបណ្តុះបណ្តាលអ្នកថែទាំមូលដ្ឋានសម្រាប់អ្នកថែទាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់

- **ការបណ្តុះបណ្តាលការទទួលបានជំនាញ** គឺអាចរកបានសម្រាប់អ្នកឱ្យកាន់តែឯករាជ្យជាមួយកិច្ចការថែទាំផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់អ្នក។ អ្នកអាចប្រើម៉ោងថែទាំផ្ទាល់ខ្លួនប្រចាំថ្ងៃមួយចំនួន ឬដែនកំណត់ប្រចាំឆ្នាំសារពើពន្ធរដ្ឋរបស់អ្នកដើម្បីជ្រាប ការបណ្តុះបណ្តាលការទទួលបានជំនាញដើម្បីឱ្យអ្នកថែទាំបម្រៀនអ្នកឱ្យធ្វើកិច្ចការថែទាំផ្ទាល់ខ្លួនមួយចំនួន។ អ្នកថែទាំដែលបានបង់ប្រាក់អាចជួយអ្នកស្វែងយល់ពីកិច្ចការខាងក្រោមប៉ុណ្ណោះ ៖

- ការចម្អិន និងការរៀបចំអាហារ
- ការទិញទំនិញ
- កិច្ចការការគេហកិច្ច
- បោកគក់
- ការដឹកទឹក (មិនរួមបញ្ចូលការផ្ទេរណាមួយ)
- ការស្លៀកពាក់
- កម្មវិធីបំបាត់ក្លិនអាក្រក់
- ការលាងដៃ និងមុខ
- ការលាង ការសិត និងម៉្លដសក់
- កម្មវិធីផ្គត់មុខ
- ការគោរពជាមួយម៉ាស៊ីនគោរ
- ការដុសធ្មេញ ឬថែទាំធ្មេញ
- ការថែទាំភ្នែក



- **ការថែទាំសង្គ្រោះ** អាចប្រើដើម្បីផ្តល់ពេលសម្រាកដល់អ្នកថែទាំ ឬបោះជំហានចូលបើអ្នកថែទាំជាប្រចាំរបស់អ្នកឈឺ មិនអាចរកបាន។ អ្នកកំណត់ចំនួនម៉ោងថែទាំខ្លួនដែលបានអនុញ្ញាតដែលអ្នកចង់ផ្តល់ឱ្យអ្នកដែលថែទាំដែលសង្គ្រោះមកធ្វើការវិញ។
- **ប្រតិភូគិលានុបដ្ឋាយិកា** ការបណ្តុះបណ្តាល និងការត្រួតពិនិត្យថែទាំសម្រាប់អ្នកថែទាំដើម្បីបំពេញកិច្ចការជាក់លាក់ក្នុងផ្ទះរបស់អ្នក។

- **ប្រព័ន្ធរឿយតបភាពអាសន្នផ្ទាល់ខ្លួន (PERS)** គឺជាឧបករណ៍អេឡិចត្រូនិកដែលអ្នកពាក់បានភ្ជាប់នឹងទូរស័ព្ទ ដែលអនុញ្ញាតឱ្យអ្នកទទួលបានជំនួយក្នុងការអាសន្ន។ នៅពេលវាសកម្ម បុគ្គលិកនៅមជ្ឈមណ្ឌលរឿយតបនឹងតាមដានទិសដៅដែលអ្នកផ្តល់ដើម្បីការហៅទូរស័ព្ទជំនួយ។ លើសពីនេះបន្ថែមលើសេវាកម្មដែលអាចរកបានដើម្បីបំពាក់ PERS របស់អ្នកជាមួយការរកឃើញ កម្មវិធីរុករក GPS ឬប្រព័ន្ធគ្រប់គ្រងវេជ្ជសាស្ត្រ។ អ្នកគ្រប់គ្រងករណីរបស់អ្នកនឹងជួយកំណត់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រព័ន្ធទាំងនេះឬទេ។

ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម ឯកតា PERS ស្តង់ដារត្រូវបានរួមបញ្ចូលក្នុងកញ្ចប់អត្ថប្រយោជន៍ CFC របស់អ្នក។ បន្ថែមលើសេវាកម្មនិងត្រូវគិតលើដែនកំណត់ប្រចាំឆ្នាំសារពើពន្ធរដ្ឋរបស់អ្នក។


- **ការបណ្តុះបណ្តាលការគ្រប់គ្រងការថែទាំ** អ្នកថែទាំដែលបានបង់ប្រាក់គឺជាផ្នែកសំខាន់នៃក្រុមគាំទ្ររបស់អ្នក។ អ្នកគ្រប់គ្រងទម្លាប់ប្រចាំរបស់អ្នកថែទាំរបស់អ្នក។ ការបណ្តុះបណ្តាលគឺអាចរកបានដែលអាចពន្យល់ពីរបៀបជ្រើសរើស គ្រប់គ្រង និងច្រានចោលអ្នកថែទាំ។
- **ការដឹកជញ្ជូនសហគមន៍** អាចជួយអ្នកផ្លាស់ទីពីការរៀបចំស្ថាប័នទៅកាន់សហគមន៍។ អ្នកអាចជ្រើសរើសផ្លាស់ទីទៅផ្ទះរបស់អ្នក ផ្ទះគ្រួសារមនុស្សពេញវ័យ ឬមណ្ឌលរស់នៅជំនួយជាមួយការគាំទ្រ។

- **ជំនួយបច្ចេកវិទ្យា** រួមទាំងឧបករណ៍ធាតុផ្សេងទៀត អាចជួយអ្នកបំពេញកិច្ចការដោយគ្មានជំនួយពីអ្នកដទៃ ឬកាន់តែឯករាជ្យជាមួយនឹងកិច្ចការប្រចាំថ្ងៃ។

ដើម្បីទទួលបានជំនួយបច្ចេកវិទ្យា អ្នកអាចត្រូវការការណែនាំដំនាញលើរបស់អ្វីដែលល្អបំផុតសម្រាប់អ្នក បន្ថែមឯករាជ្យភាពរបស់អ្នក។ អ្នកដំនាញនឹងណែនាំបច្ចេកវិទ្យាត្រឹមត្រូវ ហើយអាចជួយអ្នកស្វែងយល់ ពីរបៀបប្រើវានៅពេលអ្នកទទួលវា។

ជំនួយបច្ចេកវិទ្យាត្រូវបានជារដោយប្រើដែនកំណត់ប្រចាំឆ្នាំសារពើពន្ធរដ្ឋរបស់អ្នក។

## ជម្រើសអ្នកផ្តល់សេវា CFC



## តើការលះបង់អ្វី?

ការលះបង់សេវាកម្មតាមផ្ទះ និងសហគមន៍ (HCBS) បានចាប់ផ្តើមក្នុងឆ្នាំ 1981 ដែលមានន័យថា កែ “ភាពលម្អៀងស្ថាប័ន” នៃមូលនិធិ Medicaid។

“ភាពលម្អៀង” មានន័យថាអាចជាប្រវត្តិសាស្ត្រ បុគ្គលនោះអាចទទួលសេវាកម្មសេវាកម្មស្រដៀងគ្នា ប៉ុន្តែប្រសិនបើពួកគេចង់ត្រលប់ទៅសហគមន៍ដែលពួកគេមិនអាចទទួលបានសេវាកម្មស្រដៀងគ្នា។

ការលះបង់មានន័យថាច្បាប់សហព័ន្ធមួយចំនួន “បានលះបង់” ដូច្នេះមូលនិធិសម្រាប់សេវាកម្មអាច ផ្តល់ក្នុងសហគមន៍។

- ផ្នែក 1915 (c) នៃច្បាប់សន្តិសុខសង្គមត្រូវ បានផ្លាស់ប្តូរដើម្បីឱ្យរដ្ឋស្នើសុំលះបង់បទបញ្ជា Medicaid ដែលមានស្រាប់។
- គំនិតនោះគឺរដ្ឋអាចចំណាយលើ សេវាកម្មសហគមន៍ដោយប្រើ ប្រាក់ Medicaid ដែលអាចប្រើ ប្រសិនបើ បុគ្គលនោះរស់នៅក្នុងស្ថាប័ន។

មានន័យថាអ្នកមានសិទ្ធិសម្រាប់ សេវាកម្មក្នុងសហគមន៍ ប៉ុន្តែអ្នកអាច ជ្រើសរើសសេវាកម្មក្នុងសហគមន៍។ ដើម្បីលះបង់អ្នកត្រូវតែរស់នៅក្នុង សហគមន៍។



## សិទ្ធិទទួលការលះបង់

- បុគ្គលនោះត្រូវតែសិទ្ធិទទួលខាងមុខងារ និងហិរញ្ញវត្ថុ ហើយត្រូវបានកំណត់ថាចំពោះពេញលក្ខណៈវិនិច្ឆ័យពីការភាពសហព័ន្ធ ដែលរួមទាំងការឆ្លងកាត់ការកំណត់ពីការភាពសន្តិសុខសង្គម។
- សិទ្ធិទទួលហិរញ្ញវត្ថុត្រូវបានកំណត់ដោយកម្មវិធីថែទាំរយៈពេលយូរ។ អ្នកគ្រប់គ្រងធនធានសំណុំរៀង DDA អាចជួយអ្នកក្នុងការទាក់ទងក្រុម LTC ឬអ្នកអាចទូរស័ព្ទដោយផ្ទាល់នៅលេខ 1-855-873-0642 (អ្នកនឹងត្រូវការ ACES ID ឬលេខសន្តិសុខសង្គម)។
- សិទ្ធិទទួលមុខងារត្រូវបានកំណត់ដោយការវាយតម្លៃ DDA CARE។

# 5 ការលះបង់ DDA

សេវាកម្មបុគ្គល និងគ្រួសារ (IFS)

ការគាំទ្រឥរិយាបថនៅក្នុងផ្ទះកុមារដែលពឹងផ្អែកខ្លាំង (CIIBS)

Basic Plus (B+)

Core

ការការពារសហគមន៍ (CP)

មនុស្សអាចស្ថិតនៅការលះបង់បានតែម្តងប៉ុណ្ណោះ។

# សេវាកម្មបុគ្គល និងគ្រួសារ (IFS)

## ការលះបង់

ការលះបង់ IFS មានគោលចំណងដើម្បី ៖

- គាំទ្របុគ្គលដែលរស់នៅជាមួយគ្រួសាររបស់ពួកគេ។
- ផ្តល់បុគ្គលនោះនូវជម្រើសសេវាកម្មក្នុងចំនួនទឹកប្រាក់បែងចែកប្រចាំឆ្នាំ \$1200, \$1800, \$2400, ឬ \$3600។

# ការគាំទ្រឥរិយាបថនៅក្នុងផ្ទះកុមារដែលពិការផ្នែកខ្លាំង (CIIBS)

## ការលះបង់

ការលះបង់ CIIBS បានបម្រុងទុកនាំមកជាមួយគ្នានូវកុមារ គ្រួសាររបស់ពួកគេ សាលារៀន និងប្រព័ន្ធគាំទ្រផ្សេងទៀតដើម្បី ៖

- គាំទ្រកុមារ (8-20 ឆ្នាំ) និងគ្រួសាររបស់ពួកគេដែលស្ថិតនៅក្នុងហានិភ័យនៅការដាក់ក្រៅផ្ទះ ដោយសារតែឥរិយាបថប្រព័ន្ធ។
- ផ្តល់ជូនសេវាកម្មផ្នែកលើតម្រូវការ កំណត់ត្រឹម \$5,753/ខែ។

# Basic Plus

## ការលះបង់

ការលះបង់ Basic Plus ត្រូវបានបម្រុងទុកដើម្បីគាំទ្របុគ្គលដែលទាមទារការគាំទ្របន្ថែមក្រៅពីការលះបង់ IFS អាចផ្តល់ជូន ៖

- បុគ្គលដែលរស់នៅក្នុងផ្ទះខ្លួនឯង ផ្ទះគ្រួសារ ក្នុងផ្ទះមនុស្សពេញវ័យ ឬមជ្ឈមណ្ឌលលំនៅដ្ឋានមនុស្សពេញវ័យ។
- ផ្តល់មូលនិធិសរុបដល់ទៅ \$6,192 ប្រាក់ការងារ និងថ្លៃ និងមូលនិធិជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ \$6,000 ដើម្បីបំពេញតម្រូវការសេវាកម្ម។

# CORE

## ការលះបង់

ការលះបង់ CORE ត្រូវបានបម្រុងទុកដើម្បីគាំទ្រអ្នកដែលស្ថិតនៅក្នុងហានិភ័យភ្លាមនៅក្រៅផ្ទះ និងអ្នកដែលត្រូវការ មិនអាចបំពេញលើការលះបង់ IFS ឬ Basic Plus ដើម្បី ៖

- ផ្តល់ការគាំទ្រផ្នែកលំនៅដ្ឋាន។
- ផ្តល់សេវាកម្មផ្នែកលើតម្រូវការ ហើយមិនលើសពីថ្លៃដើមប្រចាំថ្ងៃរបស់មណ្ឌលថែទាំកម្រិតមធ្យម។

# ការការពារសហគមន៍

## ការលះបង់

ការលះបង់ការការពារសហគមន៍ត្រូវបានបម្រុងទុកដើម្បីគាំទ្របុគ្គលដែលទាមទារការគាំទ្រដើម្បីរក្សាសុវត្ថិភាពសហគមន៍របស់ពួកគេ ៖

- ផ្តល់ការគាំទ្រលំនៅដ្ឋានសម្រាប់បុគ្គលដែលបំពេញលក្ខណៈវិនិច្ឆ័យ និងយល់ព្រមចូលរួមក្នុងកម្មវិធីការពារសហគមន៍។
- ផែនការកំណត់សេវាកម្មផ្នែកលើតម្រូវការ ហើយមិនរាប់បញ្ចូលតម្លៃមណ្ឌលថែទាំកម្រិតមធ្យម។

# ជំនួយបច្ចេកវិទ្យា

(ការលះបង់ CFC, IFS និង CIIBS)

របស់ បរិក្ខារ ឬប្រព័ន្ធផលិតផល មិនទាក់ទងនឹងសុខភាពរាងកាយរបស់អតិថិជន ដែលបានប្រើដើម្បីបង្កើន ថែទាំ ឬកែលម្អសមត្ថភាពមុខងាររបស់អ្នកចូលរួមលះបង់។

- ទាមទារការណែនាំជាលាយលក្ខណ៍អក្សររបស់អ្នកជំនាញទាក់ទងនឹងតម្រូវការបច្ចេកវិទ្យា។
- ឧទាហរណ៍អាចរួមបញ្ចូល ៖ ឧបករណ៍ដែលអាចផ្លាស់ប្តូរបាន កម្មវិធី ឬការផ្លាស់ប្តូរភាសា (Proloquo2go)។



# ការកម្ចាត់សត្វល្អិតលើគ្រែគ្មានសល់

(ការលះបង់ B+, CORE និង CP)

*Extermination of cimex lectularius (សត្វល្អិតលើគ្រែ) គឺជាអ្នកជំនាញកម្ចាត់សត្វល្អិតលើគ្រែគ្មានសល់។*

DDA គ្របដណ្តប់អ្នកជំនាញកម្ចាត់សត្វល្អិតលើគ្រែគ្មានសល់ក្នុងកន្លែងស្នាក់នៅរបស់អ្នកចូលរួមដែលបានលះបង់ប្រសិនបើអ្នកទទួលបានការលះបង់។

- a) រស់នៅក្នុងផ្ទះ ឬអាជ្ញាធរមិនឯកជនផ្ទាល់ខ្លួនរបស់ពួកគេ មិនទទួលខុសត្រូវសម្រាប់ការជួល ឬបញ្ជាំផ្ទាល់ខ្លួនពួកគេ ឬ
- b) រស់នៅជាមួយអ្នកថែទាំកម្រិតខ្ពស់មិនមែនជាសាច់ញាតិ។

សេវាកម្មគ្មានសល់គ្របដណ្តប់តែ ៖ ការវាយតម្លៃ ឬការត្រួតពិនិត្យដោយអ្នកផ្តល់សេវាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការប្រើថ្នាំសម្លាប់សត្វល្អិត ឬការព្យាបាលដោយកំដៅផ្នែកលើតីមី ឬណាត់ដូប។

\*នៅថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2017 រដ្ឋវ៉ាស៊ីនតោនក្លាយជាអង្គការមួយក្នុងប្រទេសដែលផ្តល់សារធាតុគីមីកម្ចាត់សត្វល្អិតលើគ្រែគ្មានសល់។

# ការចូលរួមសហគមន៍

(ការលះបង់ IFS, Basic Plus និង CORE ប៉ុណ្ណោះ)

*សេវាកម្មដើម្បីបង្កើនទំនាក់ទំនង និងការចូលរួមក្នុងការគាំទ្រសហគមន៍។*

- លទ្ធផលរំពឹងទុកនៃសេវាកម្មនេះរួមបញ្ចូលការអភិវឌ្ឍជំនាញ និង/ឬការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាន។
- អ្នកផ្តល់សេវាការចូលរួមសហគមន៍ផ្តល់ការគាំទ្រសម្រាប់អ្នកខណៈពេលអ្នកចូលរួមក្នុងសកម្មភាពសហគមន៍។ (មិនចំណាយលើតម្លៃសកម្មភាពទេ។)
- ឧទាហរណ៍អាចរួមបញ្ចូល ៖ គាំទ្របុគ្គលនោះធ្វើដំណើរតាមរថយន្តក្រុង ទៅកាន់សកម្មភាពមណ្ឌលសហគមន៍ ឬស្វែងរកអាជ្ញាធរមិន ឬចូលរួមក្រុមសង្គម។



## ការដាក់ក្នុងសហគមន៍

(Basic Plus និង Core តែប៉ុណ្ណោះ)

សេវាកម្មគាំទ្របុគ្គលដែលភ្ជាប់មនុស្សក្នុងសហគមន៍ក្នុងតំបន់ដើម្បីកសាងទំនាក់ទំនង និងមិត្តភាពជាមួយអ្នកដទៃដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា។

## ការព្យាបាលដោយសេរី

(ការលះបង់ CIIBS តែប៉ុណ្ណោះ)

បទពិសោធន៍នៃសេរីដើម្បីលើកកម្ពស់ការលូតលាស់ផ្នែកអារម្មណ៍ និងរាងកាយ។

## ការសម្របខ្លួនផ្នែកបរិស្ថាន

(ការលះបង់ទាំងអស់)

ការកែប្រែបរិស្ថានដែលត្រូវការដើម្បីទទួលបានផ្លូវដោយជោគជ័យ។

- ការកែប្រែផ្ទះត្រូវបានបម្រុងទុកដើម្បីបង្កើនភាពរាជ្យភាពរបស់អ្នក ឬដើម្បីជួយធានាសុខភាព និងសុវត្ថិភាពរបស់អ្នក។
- ឧទាហរណ៍អាចរួមបញ្ចូល៖ អាចចូលរួមទឹកបាន (ប្រុងទុកជាមុន) ផ្លូវឡើង ឬដៃកាន់ ធុងលាងចានបន្ទាបចុះ ក្បាលម៉ាស៊ីនទឹកស្អុយប្រវត្តិ
- សម្រាប់ការលះបង់ CIIBS និង IFS ៖ អាចចំណាយសម្រាប់ការជួសជុលដែលបណ្តាលមកពីអ្នកចូលរួមលះបង់។

## ការព្យាបាលដោយតន្ត្រី

(ការលះបង់ CIIBS តែប៉ុណ្ណោះ)

អ្នកអាចមន៍ផ្នែកតន្ត្រីដើម្បីជំរុញការរីកចម្រើនលើគោលបំណងបុគ្គល។

## ការណែនាំមិត្តភក្តិ

(ការលះបង់ IFS តែប៉ុណ្ណោះ)

ការណែនាំមិត្តភក្តិប្រើប្រាស់សោតដ៏ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីផ្តល់ការគាំទ្រ និងមគ្គុទេសក៍ដល់ បេក្ខជនលះបង់ និង/ឬគ្រួសារដោយផ្អែកលើតម្រូវការដែលបានសម្គាល់។

**ឧទាហរណ៍អាចរួមបញ្ចូល ៖**

គាំទ្រដើម្បីចូលប្រើសេវាកម្មសហគមន៍ក្នុងតំបន់ កម្មវិធី និងធនធាន និងផ្តល់ចម្លើយដល់សំណួររបស់ បេក្ខជន ឬស្នើធនធានគាំទ្រដទៃ។

ការណែនាំមិត្តភក្តិមិនអាចណែនាំសមាជិកគ្រួសាររបស់ពួកគេទេ។

## ការសម្របសម្រួលផែនការផ្តោតលើបុគ្គល

(ការលះបង់ IFS តែប៉ុណ្ណោះ)

**ដំណើរការរៀបចំផែនការដែលមើលទៅភាពខ្លាំង តម្រូវការ និងបំណងប្រាថ្នារបស់មនុស្ស។**

វាប្រើដំណើរការរកឃើញគោលបំណងដើម្បីប្រមូលព័ត៌មាន និងស្តាប់មនុស្សម្នាក់ៗ។ ការរកឃើញ ជួយកំណត់អ្វីដែលសំខាន់សម្រាប់មនុស្សម្នាក់ៗ និងរបៀបដែលពួកគេចង់ដោះស្រាយអ្វីដែលសំខាន់ សម្រាប់ពួកគេ។ លទ្ធផលនៃដំណើរការរៀបចំផែនការនេះត្រូវបានបង្កើតឡើងដើម្បីជួយមនុស្សម្នាក់ៗ សម្រេចគោលបំណងផ្ទាល់ខ្លួន។

វាខុសពីផែនការសេវាកម្មមណ្ឌលបុគ្គល DDA។

# ការគាំទ្រ និងការពិគ្រោះយោបល់ឥរិយាបថវិជ្ជមាន

(ការលះបង់ទាំងអស់)

ការគាំទ្រដែលចូលរួម និងដោះស្រាយតម្រូវការសុខភាពឥរិយាបថ។ ទាំងនេះរួមបញ្ចូលអន្តរាគមន៍ ដោយផ្ទាល់ដើម្បីលើកកម្ពស់ឥរិយាបថដែលកែលម្អគុណភាពជីវិត និងការរួមបញ្ចូលក្នុងសហគមន៍។

## ស្ថេរភាពលំនៅដ្ឋាន

(ការលះបង់ 'Core' និង CP)

សេវាកម្មក្នុងសហគមន៍រួមទាំងជំនួយជាមួយការថែទាំផ្ទាល់ខ្លួន ការគ្រប់គ្រង និងដើម្បីស្វែងយល់ កែលម្អ ឬរក្សាជំនាញរស់នៅក្នុងសហគមន៍។

- មគ្គុទ្ទេសក៍លំនៅដ្ឋាន ៖ ថាមពល និងជម្រើសផ្ទាល់ខ្លួន ការទទួលស្គាល់ជាវិជ្ជមានដោយខ្លួនឯង និងអ្នកដទៃ (ស្ថានភាព) ការរក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ (ទំនាក់ទំនង) ការចូលរួមក្នុងជីវិតរាងកាយ និងសង្គមរបស់សហគមន៍ (សមាហរណកម្ម) ការគ្រប់គ្រងសកម្មភាព និងគោលបំណងផ្ទាល់ខ្លួនជាប្រចាំ (សមត្ថកិច្ច) និងសុខភាព និងសុវត្ថិភាព - ការផ្លាស់ប្តូរជីវិត។
- ផ្តល់ការគាំទ្រដល់ទៅ 24 ម៉ោងដោយភ្នាក់ងាររស់នៅដែលបានគាំទ្រតាមកិច្ចសន្យារបស់ DDA។



# ការថែទាំពេលសម្រាក

## អាចរកចំពោះការលះបង់ទាំងអស់ (លើកលែងតែ CP)

ការថែទាំពេលសម្រាក គឺរយៈពេលខ្លី ការថែទាំបណ្តោះអាសន្នដើម្បីផ្តល់នូវការធូរស្បើយដល់អ្នកដែលរស់នៅជាមួយអ្នក និងអ្នកផ្តល់សេវាថែទាំកម្រិតខ្ពស់របស់អ្នក ដូចជា

- សមាជិកគ្រួសាររបស់អ្នក (អ្នកផ្តល់សេវាដែលបានបង់ប្រាក់ ឬមិនបានបង់ប្រាក់) ឬ
- មិនមែនសមាជិកគ្រួសារដែលមិនបានបង់ប្រាក់ផ្តល់ការថែទាំសម្រាប់អ្នក
- អ្នកផ្តល់សេវាផ្ទះដែលមានកិច្ចសន្យាដែលបានបង់ប្រាក់ដោយ DDA ដើម្បីផ្តល់ការគាំទ្រដល់អ្នក ឬ
- អ្នកផ្តល់សេវាចិញ្ចឹមកូនរបស់តុមារដែលបានបង់ប្រាក់ដោយ DDA ដើម្បីផ្តល់ការគាំទ្រដល់អ្នក។
- ពេលសម្រាកមិនអាចជំនួសការថែទាំពេលថ្ងៃទេ ខណៈពេលខ្លះពុកម្តាយ ឬអាណាព្យាបាលរបស់អ្នកនៅធ្វើការ ឬម៉ោងថែទាំរបស់អ្នកអាចរកបានចំពោះអ្នក។
- អ្នកថែទាំកម្រិតខ្ពស់របស់អ្នកអាចមិនផ្តល់សេវាកម្ម DDA ផ្សេងសម្រាប់អ្នកអំឡុងពេលវេលាពេលលំហែ។
- ពេលសម្រាកអាចផ្តល់នៅក្នុងផ្ទះរបស់អ្នក ផ្ទះរបស់សាច់ញាតិនៃកម្រិតដែលបានបញ្ជាក់ (WAC 388-825-345) ឬក្នុងបរិយាកាសសហគមន៍។
- ពេលសម្រាកមិនអាចបង់ថ្លៃសេវាណាដែលទាក់ទងជាមួយការសម្រាកលំហែទេ ឧទាហរណ៍ ថ្លៃសេវាសមាជិកភាពនៅមណ្ឌលកម្សាន្ត ឬធានារ៉ាប់រង។
- ពេលសម្រាកអាចផ្តល់ដោយគិលានុបដ្ឋាយិកាមិនទាមទារការអនុម័តជាមុនទេ។

# ការវាយតម្លៃហានិភ័យ

## (ការលះបង់ទាំងអស់)

ការវាយតម្លៃអំពើហិង្សា ឈ្នួបចាប់ អំពើហិង្សាផ្លូវភេទ ឬអាកប្បកិរិយាហួសហេតុដើម្បីកំណត់ពីតម្រូវការផ្លូវចិត្ត វេជ្ជសាស្ត្រ ឬសេវាព្យាបាល។

## គិលានុបដ្ឋាយិកាជំនាញ

(ការលះបង់ IFS, Basic Plus, Core និងការការពារសហគមន៍)

សេវាកម្មថែទាំវារីរយៈពេលយូរ ដើម្បីដោះស្រាយតម្រូវការមិនបានបំពេញតាមរយៈ Medicaid (Apple Care)។

## គ្រឿងបរិក្ខារឯកទេស

(ការលះបង់ IFS, Basic Plus, Core និង CIIBS)

ការគាំទ្របុគ្គលក្នុងការស្វែងយល់ និងរក្សាជួរជំនាញជីវិត។

## សម្លៀកបំពាក់ឯកទេស

(ការលះបង់ IFS និង CIIBS)

សម្លៀកបំពាក់ដែលមិនគឺជាអាចប្រែប្រួលតាមតម្រូវការអ្នកមានពិការភាព។

## ឧបករណ៍ និងការផ្គត់ផ្គង់ជំនាញ

(ការលះបង់ទាំងអស់)

ឧបករណ៍ និងការផ្គត់ផ្គង់ចាំបាច់ដែលមិនអាចរកបានក្រោមផែនការរដ្ឋ Medicaid ឬធានារ៉ាប់រងឯកជនណាមួយដែលអ្នកមាន។ រួមទាំងឧបករណ៍ និងការផ្គត់ផ្គង់ត្រូវការអនុវត្តផែនការគាំទ្រឥរិយាបថព្យាបាល ឬវិជ្ជមាន។

ឧទាហរណ៍អាចរួមបញ្ចូល ៖

- តោអ៊ីដ្វិស៊ីត
- ការជូត
- ឧបករណ៍ជំនួយស្តាប់ (Medicaid វាយតម្លៃការអនុវត្ត)

# សេវាកម្មទប់លំទឹង

(ការលះបង់ទាំងអស់)

សេវាកម្មដើម្បីជួយ និងគាំទ្រអ្នកកំពុងមានវិបត្តិសុខភាពឥរិយាបថ សេវាកម្មរួមទាំង ស្ថេរភាពជំនាញ ការពិគ្រោះយោបល់បុគ្គលិក/គ្រួសារ និងសេវាកម្មគ្រែបង្ហែរវិបត្តិ។

# ការពិគ្រោះយោបល់បុគ្គលិក / គ្រួសារ

(ការលះបង់ទាំងអស់)

ការពិគ្រោះយោបល់បានផ្តល់ដល់គ្រួសារ បុគ្គលិកដោយផ្ទាល់ ឬអ្នកផ្តល់សេវាថែទាំដើម្បី បំពេញតម្រូវការជាក់លាក់របស់បេក្ខជនលះបង់ដូចគ្នាសបញ្ជាក់នៅក្នុងផែនការសេវាកម្ម/ បុគ្គល។

**ឧទាហរណ៍មួយចំនួនអាចរួមបញ្ចូល ៖**

- ការគាំទ្រប្រព័ន្ធទំនាក់ទំនងដែលតើទើង
- ការណែនាំពីរបបអាហារ និងអាហារូបត្ថម្ភ
- ព័ត៌មានលម្អិត និងការអប់រំពិការភាព
- យុទ្ធសាស្ត្រដើម្បីអន្តកម្ម និងការព្យាបាលប្រកបដោយប្រសិទ្ធភាពជាមួយការចូលរួម
- ការពិគ្រោះយោបល់ផ្នែកបរិស្ថាន
- អ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ បានចុះឈ្មោះ មានសញ្ញាបត្រ ជាប់កិច្ចសន្យាជាមួយ DDA ក្នុង វិសាលភាពសេវាកម្មជំនាញរបស់ពួកគេ។

## ការងារដែលបានគាំទ្រ

(ការលះបង់ B+, Core និង CP)

សេវាកម្មនេះគឺសម្រាប់ចាប់អារម្មណ៍ក្នុងការទទួលបាន និងរក្សាសមាហរណកម្ម ទទួលបានការងារធ្វើ។

សេវាកម្មត្រូវបានរៀបចំតាមតម្រូវការបុគ្គល ចំណាប់អារម្មណ៍ សមត្ថភាព និងការអភិវឌ្ឍ។

## ឪពុកម្តាយដែលបានគាំទ្រ

(ការលះបង់ IFS តែប៉ុណ្ណោះ)

សេវាកម្មរួមទាំងការបង្រៀន បង្កើតឪពុកម្តាយ និងយុទ្ធសាស្ត្រគាំទ្រផ្សេងទៀត

## ការព្យាបាលដោយបណ្ឌិត

(ការលះបង់ IFS, Basic Plus និង CIIBS)

ការកែប្រែបរិស្ថានផ្ទះដើម្បីកាត់បន្ថយ ឬជម្រុះស្រួល។

## ការកែប្រែវេយឡ

(ការលះបង់ IFS, CIIBS តែប៉ុណ្ណោះ)

ការសម្របខ្លួននឹងវេយឡដែលអាចបំពេញតម្រូវការបុគ្គល និងគាំទ្រសមាហរណកម្មសហគមន៍។

## ការអប់រំសុខុមាលភាព

(ការលះបង់ IFS, Basic Plus និង Core តែប៉ុណ្ណោះ)

លិខិតអប់រំដែលបោះពុម្ពជាលក្ខណៈបុគ្គលប្រចាំខែត្រូវបានរចនាឡើងដើម្បីជួយក្នុងការគ្រប់គ្រងបញ្ហាទាក់ទងនឹងសុខភាព និងសម្រេចនូវគោលដៅសុខុមាលភាព។



*Washington State*  
Department of Social  
& Health Services

---

*Transforming lives*

---

DSHS 22-1839 CA (Rev. 4/21)